

# ទិសដៅណែនាំទប់ស្កាត់:

## លោកអ្នកអាចទប់ស្កាត់ការបំភាយកាបូនម៉ូណូអុកស៊ីត

- ចូរឱ្យអ្នកបច្ចេកទេសដែលមានសមត្ថភាពពិនិត្យប្រព័ន្ធកំដៅ ឧបករណ៍កំដៅទឹក និងឧបករណ៍ចំហេះ ដែលប្រើ ប្រាស់ហ្គាស ប្រេង ឬធុង ធុងផ្សេងទៀតរបស់លោកអ្នកជារៀងរាល់ឆ្នាំ ។
- ចូរតម្លើងឧបករណ៍អង្កេត CO ប្រើប្រាស់ក្នុងផ្ទះរបស់លោកអ្នក ហើយពិនិត្យ ឬប្តូរថ្មនៅពេលលោកអ្នក ផ្លាស់ប្តូរពេលវេលានៅលើនាឡិការបស់លោកអ្នក រៀងរាល់រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ។ ប្រសិន បើឧបករណ៍អង្កេតបន្លឺសម្តែងឡើង ចូរចាកចេញពីផ្ទះរបស់លោកអ្នកភ្លាម និងទូរស័ព្ទមកកាន់លេខ 911 ។
- ចូរស្វែងរកការប្រុងប្រយ័ត្នព្យាបាលភ្លាមៗ ប្រសិនបើលោកអ្នកសង្ស័យមានការពុល CO ហើយមាន អារម្មណ៍ថាវិលមុខ ឈឺក្បាល ឬចង់ក្អកចង្ហោរ ។
- ចូរកុំប្រើប្រាស់ម៉ាស៊ីនភ្លើង ការអាំងឆ្នើរដោយប្រើធុងអុស ចង្ក្រានបិទជិត ឬឧបករណ៍ប្រើប្រាស់ចំហេះ ប្រេងសាំង ឬធុងឧសនៅក្នុងផ្ទះរបស់លោកអ្នក អគារជាន់ក្រោម ឬយានដ្ឋាន ឬនៅក្បែរបង្អួច ។
- ចូរកុំដំណើរការឡាន ឬឡានដឹកទំនិញនៅក្នុងយានដ្ឋានដែលភ្ជាប់ជាមួយផ្ទះរបស់លោកអ្នក ទោះបីជា លោកអ្នកទុកឱ្យទ្វារនៅចំហរក៏ដោយ ។
- ចូរកុំដុតអ្វីមួយនៅក្នុងចង្ក្រាន ឬជើងក្រានកំដៅដែលមិនមានរន្ធខ្យល់ ។
- ចូរកុំកំដៅផ្ទះរបស់លោកអ្នកដោយប្រើប្រាស់ចង្ក្រានហ្គាស ។
- ចូរកុំប្រើប្រាស់ម៉ាស៊ីនភ្លើង ប្រដាប់សម្អាតសម្អាត ឬម៉ាស៊ីនដែលដើរដោយប្រេងសាំងទាំងឡាយតិចជាង 20 ហ្វីតពីបង្អួច ទ្វារ ឬច្រកចេញចូលទាំងឡាយ។

